



គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

នីតិវិធី

ក្នុងការអនុវត្តប្រតិបត្តិការរៀបចំបោះឆ្នោត

នាយកដ្ឋានទីផ្សាររៀបចំបោះឆ្នោត

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៥



មាតិកា

I. គោលបំណង	2
II. ប្រតិបត្តិការរូបិយវត្ថុ.....	2
អំពីឧបករណ៍	2
កាលវិភាគនៃការធ្វើប្រតិបត្តិការ	2
ថ្នាលរបស់ធនាគារជាតិនៃកម្ពុជា	2
III. ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO).....	3
១. អត្រាការប្រាក់	4
២. ការចូលរួមដេញថ្លៃ	4
ក. លក្ខខណ្ឌចាំបាច់មុនពេលដេញថ្លៃ	4
ខ. នីតិវិធីក្នុងការដាក់ដេញថ្លៃ	4
គ. នីតិវិធីក្រោយពេលដេញថ្លៃឈ្នះ	4
៣. ការបែងចែកទំហំ	5
IV. មូលបត្រអាចជួញដូរបាន	5
១. ការគណនាការប្រាក់	6
២. ការចូលរួមដេញថ្លៃ	6
៣. ការបែងចែកទំហំ	6
V. ឧបករណ៍ផ្តល់សន្ទនីយភាពរយៈពេលខ្លី	7
១. ការគណនាការប្រាក់	7
២. នីតិវិធីក្នុងការស្នើសុំសន្ទនីយភាព	8
៣. ការបន្តឥណប្រតិទានរបស់ MLF.....	8
៤. ការទូទាត់សង MLF	8
VI. កាលវិសាន	8
VII. ព័ត៌មានសម្រាប់អ្នកដាក់ពាក្យស្នើសុំ.....	9
VIII. ករណីយថាភាព	10

I. គោលបំណង

ធនាគារជាតិនៃកម្ពុជាគ្រប់គ្រងអត្រាការប្រាក់នៅក្នុងទីផ្សារអន្តរធនាគារ តាមរយៈប្រតិបត្តិការរូបិយវត្ថុ ដោយការកំណត់អត្រាការប្រាក់យោងលើឧបករណ៍រូបិយវត្ថុ និងការគ្រប់គ្រងសន្ទនីយភាពក្នុងប្រព័ន្ធធនាគារ។ ការគ្រប់គ្រងសន្ទនីយភាពក្នុងប្រព័ន្ធធនាគារ ធ្វើឡើងតាមរយៈការប្រើប្រាស់នូវឧបករណ៍រូបិយវត្ថុដូចជាប្រតិបត្តិការ ទីផ្សារចំហ ការបោះផ្សាយមូលបត្រធនាគារកណ្តាល ការធ្វើប្រតិបត្តិការទទួលទិញវិញ និងការផ្តល់សន្ទនីយភាព រយៈពេលខ្លី។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាបានកំណត់យកអត្រាការប្រាក់របស់ប្រតិបត្តិការផ្តល់សន្ទនីយភាព ដោយមានការធានា (LPCO) ដែលមានឥណ្ឌូប្រតិទាន ៧ថ្ងៃ ជាអត្រាការប្រាក់យោង។ នយោបាយរូបិយវត្ថុក៏ត្រូវ បានអនុវត្តផងដែរដោយការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការកំណត់នូវអត្រាការប្រាក់បម្រុងកាតព្វកិច្ច។

II. ប្រតិបត្តិការរូបិយវត្ថុ

- អំពីឧបករណ៍

ឧបករណ៍	សង្ខេប	ស្ថានភាព
ប្រតិបត្តិការផ្តល់ សន្ទនីយភាពដោយមាន ការធានា (LPCO)	ជាប្រតិបត្តិការទទួលទិញវិញ (Repo) របស់ធនាគារជាតិនៃកម្ពុជា ដែលបានដាក់ឱ្យដំណើរការដើម្បីផ្តល់សន្ទនីយភាពជាប្រាក់រៀល ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងគោលបំណងសម្រួល ដល់ការគ្រប់គ្រងសន្ទនីយភាពជាប្រាក់រៀល និងលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល	បានដាក់ឱ្យដំណើរការ
មូលបត្រអាចជួញដូរបាន (NCD)	ជាមូលបត្រធនាគារកណ្តាលប្រើប្រាស់ក្នុងការស្រូបសន្ទនីយភាព ពីប្រព័ន្ធធនាគារ និងជាឧបករណ៍ហិរញ្ញវត្ថុប្រើប្រាស់សម្រាប់ជាវត្ថុ ធានាដែលមានហានិភ័យទាប	បានដាក់ឱ្យដំណើរការ
ការផ្តល់សន្ទនីយភាពរយៈ ពេលខ្លី (MLF)	ផ្តល់សន្ទនីយភាពឆាប់រហ័សជូនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាមួយនឹងអត្រាការប្រាក់កំណត់ជាមុន និងមានឥណ្ឌូប្រតិទាន ១ថ្ងៃ ហើយអាចបន្តបានតាមការស្នើសុំ	បានដាក់ឱ្យដំណើរការ
ប្រតិបត្តិការទីផ្សារចំហ (OMO)	ការលក់ ឬទិញនៃមូលបត្ររដ្ឋដែលមានឥណ្ឌូប្រតិទានក្រោម ៩០ថ្ងៃ នៅក្នុងទីផ្សារបន្ទាប់	ត្រៀមអនុវត្ត

- កាលវិភាគនៃការធ្វើប្រតិបត្តិការ

ឧបករណ៍	ម៉ោង	ថ្ងៃជេញថ្លៃ	ទូទាត់
LPCO	ជេញថ្លៃពីម៉ោង៨:០០ ដល់៩:០០ នាទី	រៀងរាល់ថ្ងៃព្រហស្បតិ៍	T+0 ក្រោយទទួលបានវត្ថុធានា
NCD	ជេញថ្លៃពីម៉ោង៨:០០ដល់១១:០០នាទី	រៀងរាល់ថ្ងៃព្រហស្បតិ៍	T+0 ទូទាត់ម៉ោង១៣:៤៥ នាទី
MLF	ត្រាទី១៖ ៨:០០ ដល់ ៩:៣០ នាទី ត្រាទី២៖ ៩:៣០ ដល់ ១៤:០០ នាទី	រៀងរាល់ថ្ងៃធ្វើការ	ត្រាទី១៖ ១០:១៥ នាទី ត្រាទី២៖ ១៤:៤៥ នាទី

សម្គាល់៖ ធនាគារជាតិនៃកម្ពុជានឹងរៀបចំការជេញថ្លៃរៀងរាល់សប្តាហ៍ លើកលែងតែថ្ងៃទូទាត់ (ថ្ងៃព្រហស្បតិ៍) ប៉ះពាល់ដល់សម្រាក។

- ថ្នាលរបស់ធនាគារជាតិនៃកម្ពុជា

ថ្នាលធនាគារជាតិនៃកម្ពុជា (NBCP) ជាប្រព័ន្ធដែលអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (អ្នកទទួលសេវា) ធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិកជាមួយអ្នកទទួលសេវាផ្សេងទៀត ដែលជាសមាជិក NBCP ដូចគ្នា ឬជាមួយធនាគារជាតិនៃកម្ពុជា។ បច្ចុប្បន្ន NBCP មានមុខងារការដេញថ្លៃ ការចុះបញ្ជីមូលបត្រ ការជួញដូរមូលបត្ររដ្ឋ/រូបិយប័ណ្ណរវាងសមាជិកក្នុងថ្នាល ការរក្សាទុកមូលបត្រ ការទូទាត់ទឹកប្រាក់ចំពោះ

ប្រតិបត្តិការជួញដូរ និងចែករំលែកព័ត៌មានជូនសមាជិក។ អ្នកទទួលសេវាអាចធ្វើការចរចាលើលក្ខខណ្ឌនៃការជួញដូរផងដែរ មុននឹងធ្វើការឯកភាពបញ្ជាទិញ/លក់។

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចប្រើប្រាស់ថ្នាលធនាគារជាតិនៃកម្ពុជាសម្រាប់ការដេញថ្លៃប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) ដេញថ្លៃមូលបត្រអាចជួញដូរបាន (NCD) ដេញថ្លៃមូលបត្ររដ្ឋ (Government Bond) ប្រតិបត្តិការជួញដូររូបិយប័ណ្ណ (FX) និងស្នើសុំសន្ទនីយភាពតាមការផ្តល់សន្ទនីយភាពរយៈពេលខ្លី (MLF) និងឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតដែលអនុញ្ញាតដោយធនាគារជាតិនៃកម្ពុជា។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចស្នើសុំចូលជាសមាជិក NBCP បាន។

III. ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO)

ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា LPCO ជាប្រតិបត្តិការទទួលទិញវិញ (Repo) របស់ធនាគារជាតិនៃកម្ពុជា ដែលបានដាក់ឱ្យដំណើរការដើម្បីផ្តល់សន្ទនីយភាពជាប្រាក់រៀល ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងគោលបំណងសម្រួលដល់ការគ្រប់គ្រងសន្ទនីយភាពជាប្រាក់រៀល និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចប្រើប្រាស់មូលបត្រអាចជួញដូរបាន (NCD) ឬមូលបត្ររដ្ឋ (Government Bond) និងសមតុល្យក្នុងគណនីចរន្តដែលមាននៅធនាគារជាតិនៃកម្ពុជា សម្រាប់ធ្វើជាវត្ថុធានា ។

តារាងទី១៖

ចំណុចសំខាន់ៗ	ប្រតិបត្តិការ LPCO
គោលបំណង	ការបញ្ចេញសន្ទនីយភាពទៅក្នុងទីផ្សារ
អ្នកចូលរួម	សម្រាប់សមាជិក NBCP និងបានចុះហត្ថលេខាលើកិច្ចសន្យាមេសម្រាប់ប្រតិបត្តិការទទួលទិញវិញជាមួយធនាគារជាតិនៃកម្ពុជា។
ប្រភេទប្រតិបត្តិការ	ប្រតិបត្តិការទទួលទិញវិញ
រូបិយប័ណ្ណ	ខ្មែររៀល (៛)
ឥណប្រតិទាន	៧ថ្ងៃ ៩១ថ្ងៃ ១៨២ថ្ងៃ និង៣៦៤ថ្ងៃ
អត្រាការប្រាក់ និងទំហំ	កំណត់ដោយគណៈកម្មាធិការ
យន្តការ	ការដេញថ្លៃ
នីតិវិធីដេញថ្លៃ	- អភិក្រមតម្លៃតែមួយ (Single Price) - ការដេញថ្លៃដោយប្រកួតប្រជែង (Competitive Bids)
ទំហំចូលរួមដេញថ្លៃទាបអប្បបរមា	២០០.០០០.០០០រៀល
កាលវិភាគនៃការដេញថ្លៃ	រៀងរាល់ថ្ងៃព្រហស្បតិ៍
ដំណើរការប្រតិបត្តិការ	- ការដេញថ្លៃត្រូវធ្វើឡើងតាមប្រព័ន្ធ NBCP - ការបើកឱ្យចូលដេញថ្លៃគឺចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ៩:០០ នាទី
ប្រកាសស្តីពីលទ្ធផល	- ភ្លាមៗនៅក្នុងប្រព័ន្ធ NBCP សម្រាប់អ្នកដេញថ្លៃឈ្នះ - ម៉ោង ១៤:០០ នាទី ក្នុងថ្ងៃដដែលនៅលើគេហទំព័រផ្លូវការ
ការទូទាត់	- ទូទាត់ T+0 - ក្រោយធនាគារជាតិនៃកម្ពុជាទទួលបានវត្ថុធានា - តាមរយៈគណនីចរន្តជាប្រាក់រៀលរបស់គ្រឹះស្ថាន

វត្ថុធានា	- មូលបត្រអាចជួញដូរបាន - មូលបត្ររដ្ឋ - សមតុល្យក្នុងគណនីចរន្ត
អត្រា Haircut	- 0% សម្រាប់វត្ថុធានាជាប្រាក់រៀល - ៣% សម្រាប់វត្ថុធានាជាដុល្លារអាមេរិក

១. អត្រាការប្រាក់

រូបមន្តសម្រាប់គណនាការប្រាក់ ដូចខាងក្រោម៖

$$\text{ការប្រាក់} = \text{ប្រាក់ដើម} \times \left(\frac{\text{អត្រាការប្រាក់}}{\text{ចំនួនថ្ងៃជាក់ស្តែងនៅក្នុងឆ្នាំ}} \right) \times \text{ឥណប្រតិទាន}$$

ការប្រាក់បង្កនឹងត្រូវបានគណនាអាស្រ័យលើទំហំទឹកប្រាក់ រយៈពេលខ្ចីប្រាក់ អត្រាការប្រាក់ និងផ្អែកលើមូលដ្ឋានចំនួនថ្ងៃជាក់ស្តែងក្នុងឆ្នាំនីមួយៗ។

២. ការចូលរួមដេញថ្លៃ

ធនាគារជាតិនៃកម្ពុជាធ្វើការកំណត់ទំហំ និងអត្រាសម្រាប់ដាក់ឱ្យដេញថ្លៃជារៀងរាល់សប្តាហ៍។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិកថ្នាលធនាគារជាតិនៃកម្ពុជា (NBCP) អាចចូលរួមបានតាមរយៈការដេញថ្លៃនៅក្នុងប្រព័ន្ធ NBCP ដោយត្រូវផ្តល់ព័ត៌មាននូវទំហំទឹកប្រាក់ដែលស្នើសុំ និងអត្រាការប្រាក់។

ក. លក្ខខណ្ឌចាំបាច់មុនពេលដេញថ្លៃ

- ត្រៀមបម្រុងមូលបត្រអាចជួញដូរបាន (NCD) និង/ឬមូលបត្ររដ្ឋ និង/ឬសមតុល្យគ្រប់គ្រាន់ក្នុងគណនីចរន្តជាវត្ថុធានាសម្រាប់ប្រតិបត្តិការ LPCO ដែលទទួលបានជោគជ័យក្នុងការដេញថ្លៃ
- ឥណប្រតិទានរបស់មូលបត្រអាចជួញដូរបាន (NCD) និង/ឬមូលបត្ររដ្ឋ ត្រូវតែវែងជាង ឬស្មើនឹងឥណប្រតិទានរបស់ LPCO
- តម្លៃថាវិកវត្ថុធានាត្រូវមានសមតុល្យធំជាង ឬស្មើនឹងទំហំទឹកប្រាក់របស់ LPCO
- ក្នុងករណីវត្ថុធានាជាប្រាក់ដុល្លារអាមេរិកដែលនឹងដាក់ធានាលើទំហំទឹកប្រាក់របស់ LPCO អត្រា Haircut នឹងត្រូវអនុវត្តលើតម្លៃថាវិកក្នុងកម្រិតមួយដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា។

ខ. នីតិវិធីក្នុងការដាក់ដេញថ្លៃ

- ធនាគារជាតិនៃកម្ពុជានឹងត្រូវជូនដំណឹងជាមុននូវទំហំទឹកប្រាក់ដេញថ្លៃអតិបរមា/ អប្បបរមាក្នុងមួយគ្រឹះស្ថាន អត្រាការប្រាក់អប្បបរមាសម្រាប់ឥណប្រតិទាននីមួយៗ កម្រិត Haircut និងនីតិវិធីពាក់ព័ន្ធដទៃទៀត
- ការដេញថ្លៃនឹងប្រព្រឹត្តទៅនៅក្នុងប្រព័ន្ធ NBCP (លម្អិតក្នុងតារាងទី១)
- គ្រឹះស្ថានដែលដាក់ដេញថ្លៃតាមប្រព័ន្ធ NBCP ហើយទទួលបានជោគជ័យ នឹងត្រូវទទួលបានលិខិតបញ្ជាក់លទ្ធផលព្រមទាំងព័ត៌មានពាក់ព័ន្ធពីប្រព័ន្ធ NBCP។

គ. នីតិវិធីក្រោយពេលដេញថ្លៃរួច៖

- នៅថ្ងៃទូទាត់ គ្រឹះស្ថានដែលទទួលបានជោគជ័យត្រូវផ្ទេរកម្មសិទ្ធិកាន់កាប់វត្ថុធានាដូចជា មូលបត្រអាចជួញដូរបាន (NCD) និង/ឬ មូលបត្ររដ្ឋជូនធនាគារជាតិនៃកម្ពុជា

- ចំពោះវត្ថុធានាជាគណនីចរន្ត គ្រឹះស្ថានត្រូវធ្វើលិខិតអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជាបង្កក (Block) ចំនួនទឹកប្រាក់ក្នុងគណនីចរន្តដើម្បីដាក់ជាវត្ថុធានា
- ក្នុងករណីគ្រឹះស្ថានមិនបានប្រគល់វត្ថុធានាទាន់ពេលវេលា ធនាគារជាតិនៃកម្ពុជារក្សាសិទ្ធិក្នុងការពិន័យតាមយន្តការសមស្របណាមួយ។

៣. ការបែងចែកទំហំ

ការដេញថ្លៃធ្វើឡើងជាទម្រង់ការដេញថ្លៃដោយប្រកួតប្រជែង (competitive bids) ដោយការស្នើអត្រាការប្រាក់របស់វិនិយោគិនទាំងអស់នឹងត្រូវតម្រៀបតាមលំដាប់ពីខ្ពស់មកទាប ដើម្បីជាមូលដ្ឋានកំណត់អ្នកឈ្នះ។ ចំនួនអ្នកឈ្នះ គឺអាស្រ័យទៅលើទំហំដែលដាក់ឱ្យដេញថ្លៃមួយលើក និងទំហំដែលនៅសល់ពីការតម្រៀបតាមលំដាប់។

ក្នុងករណីទំហំដែលបានដេញថ្លៃធំជាងទំហំដែលបានដាក់ឱ្យដេញថ្លៃ ហើយអត្រាការប្រាក់ដែលបានដេញមានកម្រិតដូចគ្នា ធនាគារជាតិនៃកម្ពុជានឹងធ្វើការបែងចែកតាមសមាមាត្រ (Pro Rata) ក្នុងចំណោមសមាជិកដែលដេញថ្លៃក្នុងអត្រាការប្រាក់ដូចគ្នា។

លើសពីនេះ អត្រាការប្រាក់នឹងកំណត់តាមអភិក្រមតម្លៃតែមួយ (single price auction) ដោយកំណត់ដូចគ្នានូវអត្រាចំណូល គឺអត្រារបស់អ្នកដេញថ្លៃទាបជាងគេក្នុងចំណោមអត្រាចំណូលរបស់អ្នកដេញថ្លៃដែលបានដាក់ស្នើឈ្នះ។

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលដេញថ្លៃឈ្នះនឹងទទួលបានការជូនដំណឹងតាមរយៈ NBCP ផងដែរ និងត្រូវត្រៀមនូវវត្ថុធានាដើម្បីធ្វើការទូទាត់តាមពេលវេលាដែលបានកំណត់។

IV. មូលបត្រអាចជួញដូរបាន

មូលបត្រអាចជួញដូរបាន (NCD) ជាមូលបត្ររបស់ធនាគារជាតិនៃកម្ពុជា (central bank bills) ដែលដើរតួនាទីជាឧបករណ៍រូបិយវត្ថុក្នុងការស្រូបសន្ទនីយភាពពីប្រព័ន្ធធនាគារ និងជាឧបករណ៍ហិរញ្ញវត្ថុប្រើប្រាស់សម្រាប់ជាវត្ថុធានាដែលមានហានិភ័យទាប។ NCD ត្រូវបានជួញដូរនៅក្នុងទីផ្សារបន្ទាប់ ដែលមានកម្រិតសន្ទនីយភាពខ្ពស់ ហើយត្រូវបានទទួលជាវត្ថុធានានៅក្នុងប្រតិបត្តិការផ្សេងៗរួមមាន កម្ចីអន្តរធនាគារ ឬប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជាដូចជា ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) ឧបករណ៍ផ្តល់សន្ទនីយភាពរយៈពេលខ្លី (MLF) និងឥណទានវិបារូបន៍ (Overdraft) ជាដើម។

មូលបត្រនេះត្រូវបានចេញផ្សាយជាប្រាក់រៀល (KHR) និងប្រាក់ដុល្លារអាមេរិក (USD) ហើយត្រូវបានចេញផ្សាយជាទម្រង់អរូបិយ (dematerialized) និងចុះបញ្ជីនៅក្នុងថ្នាលធនាគារជាតិនៃកម្ពុជា (NBCP) ដែលជាប្រព័ន្ធអេឡិចត្រូនិកប្រើប្រាស់សម្រាប់រក្សានិងជួញដូរមូលបត្រ និងប្រតិបត្តិការអន្តរធនាគារផ្សេងទៀត គ្រប់គ្រងដោយធនាគារជាតិនៃកម្ពុជា។

តារាងទី២៖

ចំណុចសំខាន់ៗ		ប្រតិបត្តិការ NCD
គោលបំណង		ស្រូបសន្ទនីយភាព
អ្នកចូលរួម		សម្រាប់សមាជិក NBCP និងបានចុះកិច្ចព្រមព្រៀងស្តីពីការផ្តល់សេវាកម្មពាក់ព័ន្ធនឹងប្រតិបត្តិការមូលបត្រជាមួយធនាគារជាតិនៃកម្ពុជា។
ប្រភេទប្រតិបត្តិការ		មូលបត្រធនាគារកណ្តាល

រូបិយប័ណ្ណ	ខ្មែររៀល (៛) និងដុល្លារអាមេរិក (\$)
ឥណប្រតិទាន	• រៀល ៖ ៧ថ្ងៃ ៩១ថ្ងៃ និង១៨២ថ្ងៃ • ដុល្លារអាមេរិក ៖ ៩១ថ្ងៃ ១៨២ថ្ងៃ និង៣៦៤ថ្ងៃ • ឥណប្រតិទានផ្សេងទៀតតាមការសម្រេចរបស់គណៈកម្មាធិការ
អត្រាការប្រាក់	កំណត់ដោយគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ
តម្លៃចារឹកក្នុងមួយឯកតា	ជាខ្មែររៀល៖ ១.០០០.០០០ រៀល ជាដុល្លារអាមេរិក៖ ១.០០០ ដុល្លារអាមេរិក
ដំណើរការប្រតិបត្តិការ	- ចាប់ផ្តើមដេញថ្លៃ ម៉ោង ៨:០០ រហូតដល់ម៉ោង ១១:០០ នាទី - ការដេញថ្លៃត្រូវធ្វើឡើងតាមប្រព័ន្ធ NBCP
នីតិវិធីនៃការដេញថ្លៃ	- អតិក្រមតម្លៃតែមួយ (Single Price) - ការដេញថ្លៃដោយប្រកួតប្រជែង (Competitive Bids)
ប្រកាសស្តីពីលទ្ធផល	- ភ្លាមៗនៅក្នុងប្រព័ន្ធ NBCP សម្រាប់អ្នកដេញថ្លៃឈ្នះ - ១៤:០០ នាទី ក្នុងថ្ងៃដដែលនៅលើគេហទំព័រផ្លូវការ
ការទូទាត់	- T+០ ទូទាត់ម៉ោង ១៣:៤៥ នាទី - តាមរយៈគណនីជួញដូរក្នុងប្រព័ន្ធ NBCP
កាលវិភាគនៃការដេញថ្លៃ	រៀងរាល់ថ្ងៃព្រហស្បតិ៍

១. ការគណនាការប្រាក់

រូបមន្តសម្រាប់គណនាការប្រាក់ ដូចខាងក្រោម៖

$$\text{ការប្រាក់} = \text{ប្រាក់ដើម} \times \left(\frac{\text{អត្រាការប្រាក់}}{\text{ចំនួនថ្ងៃជាក់ស្តែងនៅក្នុងឆ្នាំ}} \right) \times \text{ឥណប្រតិទាន}$$

ការប្រាក់បង្កនឹងត្រូវបានគណនាអាស្រ័យលើទំហំទឹកប្រាក់ រយៈពេលខ្ចីប្រាក់ និងអត្រាការប្រាក់ ដែលផ្អែកលើមូលដ្ឋានចំនួនថ្ងៃជាក់ស្តែងក្នុងឆ្នាំនីមួយៗ។

២. ការចូលរួមដេញថ្លៃ

ធនាគារជាតិនៃកម្ពុជាធ្វើការកំណត់ទំហំ និងអត្រាសម្រាប់ដាក់ឱ្យដេញថ្លៃជារៀងរាល់សប្តាហ៍។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិក NBCP អាចចូលរួមបានតាមរយៈការដេញថ្លៃនៅក្នុងថ្នាលធនាគារជាតិនៃកម្ពុជា (NBC Platform) ដោយត្រូវផ្តល់ព័ត៌មាននូវទំហំទឹកប្រាក់ដែលស្នើសុំ និងអត្រាការប្រាក់។

នៅថ្ងៃ និងម៉ោងទូទាត់ គ្រឹះស្ថានដែលទទួលបានជោគជ័យត្រូវមានសមតុល្យគ្រប់គ្រាន់ក្នុងគណនីជួញដូរដើម្បីជៀសវាងការខកខាន ព្រោះប្រព័ន្ធ NBCP នឹងធ្វើការទូទាត់ដោយស្វ័យប្រវត្តិ។

៣. ការបែងចែកទំហំ

ការដេញថ្លៃធ្វើឡើងជាទម្រង់ការដេញថ្លៃដោយប្រកួតប្រជែង (competitive bids) ដោយការស្នើអត្រាការប្រាក់របស់វិនិយោគិនទាំងអស់នឹងត្រូវតម្រៀបតាមលំដាប់ពីទាបទៅខ្ពស់ ដើម្បីជាមូលដ្ឋានកំណត់អ្នកឈ្នះ។ ចំនួនអ្នកឈ្នះគឺអាស្រ័យទៅលើទំហំដែលដាក់ឱ្យដេញថ្លៃមួយលើក និងទំហំដែលនៅសល់ពីការតម្រៀបតាមលំដាប់។ លើសពីនេះ អត្រាការប្រាក់នឹងកំណត់តាមអតិក្រមតម្លៃតែមួយ (single price auction) ដោយកំណត់

ដូចគ្នាតាមអត្រាចំណូលពីអត្រារបស់អ្នកដេញថ្លៃខ្ពស់ជាងគេ ក្នុងចំណោមអត្រាចំណូលរបស់អ្នកដេញថ្លៃដែលបានដាក់ស្នើឈ្នះ។

V. ឧបករណ៍ផ្តល់សន្ទនីយភាពរយៈពេលខ្លី

ឧបករណ៍ផ្តល់សន្ទនីយភាពរយៈពេលខ្លី (MLF) ជួយបំពេញនូវតម្រូវការសន្ទនីយភាពសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានឆាប់រហ័សជាមួយនឹងអត្រាការប្រាក់កំណត់ជាមុន និងមានឥណប្រតិទាន ១ថ្ងៃ ហើយអាចបន្តកាលវេលាបានតាមការស្នើសុំ តែត្រូវទូទាត់ការប្រាក់ប្រចាំថ្ងៃ។ MLF ត្រូវបានដាក់ឱ្យដំណើរការជារៀងរាល់ថ្ងៃធ្វើការ ដែលសម្រួលដល់ការគ្រប់គ្រងសន្ទនីយភាពជាប្រាក់រៀលប្រចាំថ្ងៃជូនដល់គ្រឹះស្ថានឱ្យកាន់តែមានភាពងាយស្រួល ប្រសិទ្ធភាព និងគាំទ្រដល់ស្ថិរភាពអត្រាការប្រាក់។ ទំហំទឹកប្រាក់ដែលអាចស្នើសុំបានគឺអាស្រ័យទៅលើវត្ថុធានា ដែលជាមូលបត្រអាចជួញដូរបាន (NCD) ឬមូលបត្ររដ្ឋ (Government Bond)។

តារាងទី៣៖

ចំណុចសំខាន់ៗ		ប្រតិបត្តិការ MLF
គោលបំណង	ផ្តល់សន្ទនីយភាព	
ភាគីដែលមានសិទ្ធិចូលរួម	សម្រាប់សមាជិក NBCP និងបានចុះហត្ថលេខាលើកិច្ចសន្យាមេសម្រាប់ប្រតិបត្តិការទទួលទិញវិញ្ញាបនបត្រធនាគារជាតិនៃកម្ពុជា។	
ប្រភេទនៃប្រតិបត្តិការ	Standing Lending Facilities	
រូបិយប័ណ្ណ	ខ្មែររៀល (៛)	
កាលអវសាន	មួយថ្ងៃ , អាចបន្តកាលវេលាតាមការស្នើសុំ	
អត្រាការប្រាក់	កំណត់ដោយគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ	
យន្តការ	ផ្តល់ជូនតាមតម្រូវការ	
បរិមាណស្នើសុំអប្បបរមា	គ្មាន	
បរិមាណស្នើសុំអតិបរមា	អាស្រ័យទៅលើតម្លៃនៃវត្ថុធានា	
កាលវិភាគនៃប្រតិបត្តិការ	២ដង ក្នុងមួយថ្ងៃ	
ដំណើរការនៃប្រតិបត្តិការ	ស្នើសុំតាមរយៈថ្នាលធនាគារជាតិនៃកម្ពុជា - ត្រាទី១: ៨:០០ ទៅ ៩:៣០ នាទី ទូទាត់ក្នុងថ្ងៃ នៅម៉ោង ១០:១៥ នាទី - ត្រាទី២: ៩:៣១ ទៅ ១៤:០០ នាទី ទូទាត់ក្នុងថ្ងៃ នៅម៉ោង ១៤:៤៥ នាទី	
វត្ថុធានា	- មូលបត្រអាចជួញដូរបាន (NCD) - មូលបត្ររដ្ឋ	
អត្រា Haircut	- ០% សម្រាប់វត្ថុធានាជាប្រាក់រៀល - ២% សម្រាប់វត្ថុធានាជាប្រាក់ដុល្លារអាមេរិក	

១. ការគណនាការប្រាក់

រូបមន្តសម្រាប់គណនាការប្រាក់ ដូចខាងក្រោម៖

$$\text{ការប្រាក់} = \text{ប្រាក់ដើម} \times \left(\frac{\text{អត្រាការប្រាក់}}{\text{ចំនួនថ្ងៃជាក់ស្តែងនៅក្នុងឆ្នាំ}} \right) \times \text{ឥណប្រតិទាន (មួយថ្ងៃ)}$$

២. នីតិវិធីក្នុងការស្នើសុំសន្ទនីយភាព

- គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលស្នើសុំសន្ទនីយភាពតាមរយៈ MLF ត្រូវបំពេញនូវទំហំដែលស្នើសុំ និងត្រូវមានមូលបត្រសម្រាប់ដាក់ជាវត្ថុធានានៅក្នុងប្រព័ន្ធ NBCP (លម្អិតនៅក្នុងតារាងទី៣)
- ទំហំទឹកប្រាក់ដែលអាចស្នើសុំអាស្រ័យលើវត្ថុធានា
- អត្រា Haircut នឹងត្រូវអនុវត្តលើវត្ថុធានាតម្លៃចារឹកជាដុល្លារអាមេរិក ក្នុងកម្រិតមួយដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា
- អត្រាការប្រាក់ត្រូវបានកំណត់ជាមុនដោយធនាគារជាតិនៃកម្ពុជា
- MLF អាចផ្តល់ទៅគណនីចរន្ត ឬគណនីទូទាត់តាមការស្នើសុំរបស់គ្រឹះស្ថាន
- លទ្ធផលនៃការស្នើសុំនឹងបង្ហាញជូនគ្រឹះស្ថានតាមប្រព័ន្ធ NBCP
- ឧបករណ៍ MLF អាចផ្តល់ជូននូវសន្ទនីយភាពដោយចំណាយពេលប្រមាណត្រឹមតែ ៤៥នាទី ក្រោយពីការបញ្ចប់គ្រា (ដែលមាន ២ដង ក្នុងមួយថ្ងៃ)។

៣. ការបន្តឥណប្រតិទានរបស់ MLF

- គ្រឹះស្ថានអាចស្នើសុំបន្តឥណប្រតិទានរបស់ MLF មួយថ្ងៃម្តង ដោយមិនកំណត់
- ការស្នើសុំបន្តឥណប្រតិទានត្រូវធ្វើឡើងតាមប្រព័ន្ធ NBCP មុនឥណប្រតិទាន សម្រាប់គ្រាទី១ មុនម៉ោង ៩:៣០ នាទី និងគ្រាទី២ មុនម៉ោង ១៤:០០ នាទី
- ចំពោះការបន្តឥណប្រតិទាន “Renew” ប្រព័ន្ធរបស់ធនាគារជាតិនៃកម្ពុជានឹងធ្វើការទូទាត់តែការប្រាក់ប្រចាំថ្ងៃប៉ុណ្ណោះ។

៤. ការទូទាត់សង MLF

- ការប្រាក់នឹងត្រូវគណនានៅថ្ងៃស្នើសុំ តាមទំហំទឹកប្រាក់ ឥណប្រតិទាន និងអត្រាការប្រាក់
- ករណីឥណប្រតិទានត្រូវចំថ្ងៃឈប់សម្រាក ការប្រាក់នឹងត្រូវបានគណនាតាមចំនួនថ្ងៃជាក់ស្តែង
- ប្រាក់ដើម និងការប្រាក់នឹងត្រូវទូទាត់ដោយស្វ័យប្រវត្តិចេញពីគណនីចរន្តរបស់គ្រឹះស្ថានតាមគ្រាដែលគ្រឹះស្ថានទទួលបានសន្ទនីយភាព
- ករណីគណនីចរន្តរបស់គ្រឹះស្ថានគ្មានសមតុល្យគ្រប់គ្រាន់សម្រាប់ទូទាត់ប្រាក់ដើម និងការប្រាក់តាមពេលវេលាកំណត់ ធនាគារជាតិនៃកម្ពុជានឹងយកវត្ថុធានាមកទូទាត់ប្រាក់ដើម និងការប្រាក់។ តម្លៃវត្ថុធានាត្រូវគណនាតាមវិធីសាស្ត្រទិញត្រលប់វិញ។

VI. កាលវេលា

- ចំពោះប្រតិបត្តិការ LPCO ធនាគារជាតិនៃកម្ពុជា នឹងទូទាត់សន្ទនីយភាពនោះ ពីគណនីចរន្តជាប្រាក់រៀលរបស់គ្រឹះស្ថានដោយស្វ័យប្រវត្តិ។ ធនាគារជាតិនៃកម្ពុជានឹងផ្ទេរសិទ្ធិកាន់កាប់វត្ថុធានារួមមាន មូលបត្រអាចជួញដូរបាន (NCD) ឬមូលបត្ររដ្ឋ និងដោះបង្កកចំនួនទឹកប្រាក់ក្នុងគណនីចរន្តជូនភាគីខ្ចីប្រាក់វិញ បន្ទាប់ពីបានទូទាត់ចប់សព្វគ្រប់នូវទឹកប្រាក់បានខ្ចី និងការប្រាក់ រួមទាំងកាតព្វកិច្ចផ្សេងៗទៀត ប្រសិនបើមាន។
- ចំពោះ NCD ដែលដល់កាលវេលា ធនាគារជាតិនៃកម្ពុជានឹងទូទាត់ប្រាក់ដើម និងការប្រាក់ចូលក្នុងគណនីជួញដូររបស់គ្រឹះស្ថានតាមរយៈប្រព័ន្ធ NBCP ដោយស្វ័យប្រវត្តិ។ ធនាគារជាតិនៃកម្ពុជាអាចសម្រេចទទួលទិញ NCD មកវិញមុនពេលដល់ឥណប្រតិទានតាមសំណើរបស់អ្នកកាន់កាប់មូលបត្រតាមថ្លៃអប្បបរមា

ក្នុងពេលដែលអ្នកកាន់កាប់មូលបត្រ មានការលំបាកក្នុងការស្វែងរកអ្នកទិញនៅក្នុងទីផ្សារ ដែលតម្លៃមូលបត្រនឹងត្រូវអាស្រ័យទៅលើរយៈពេលកាន់កាប់និងអត្រាអប្បហាររបស់ធនាគារជាតិនៃកម្ពុជា។

- ចំពោះ MLF ដែលដល់កាលវេលា ធនាគារជាតិនៃកម្ពុជានឹងទូទាត់សន្ទនីយភាពពីគណនីចរន្តជាប្រាក់រៀលរបស់គ្រឹះស្ថានដោយស្វ័យប្រវត្តិ។ ធនាគារជាតិនៃកម្ពុជានឹងផ្ទេរសិទ្ធិកាន់កាប់វត្ថុធានារួមមាន មូលបត្រអាចជួញដូរបាន (NCD) ឬមូលបត្ររដ្ឋ ជូនភាគីខ្ចីប្រាក់វិញ បន្ទាប់ពីបានទូទាត់ចប់សព្វគ្រប់នូវទឹកប្រាក់បានខ្ចី និងការប្រាក់ រួមទាំងកាតព្វកិច្ចផ្សេងៗទៀត ប្រសិនបើមាន។

VII. ព័ត៌មានសម្រាប់អ្នកដាក់ពាក្យស្នើសុំ

ប្រតិបត្តិការដេញថ្លៃ និងជួញដូរឧបករណ៍រូបិយវត្ថុត្រូវបាន និងកំពុងអនុវត្តតាមរយៈថ្នាលធនាគារជាតិនៃកម្ពុជា (NBCP) ដូចនេះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានតម្រូវការធ្វើប្រតិបត្តិការរូបិយវត្ថុ ត្រូវដាក់ពាក្យស្នើសុំប្រើប្រាស់ NBCP ជាមុន។ លក្ខខណ្ឌដើម្បីក្លាយជាសមាជិក NBCP មានដូចជា៖

- បានភ្ជាប់បណ្តាញធនាគារជាតិនៃកម្ពុជា (NBC Net)
- បានភ្ជាប់ប្រព័ន្ធធនាគារអនឡាញ (OBS) របស់ NBC ដើម្បីធ្វើការផ្ទេរសមតុល្យ
- ឯកភាពលើលក្ខខណ្ឌ និងខ្លឹមសារទូទៅ ស្តីពីការប្រើប្រាស់ថ្នាលធនាគារជាតិនៃកម្ពុជា

លើសពីនេះ បន្ទាប់ពីបានក្លាយជាសមាជិកនៃប្រព័ន្ធ NBCP រួចរាល់ហើយ គ្រឹះស្ថានត្រូវពិនិត្យ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឬកិច្ចសន្យាមេ ដែលតម្រូវដោយឧបករណ៍នីមួយៗ ដើម្បីធានាដល់ការដំណើរការប្រតិបត្តិការ និងការទូទាត់ប្រកបដោយប្រសិទ្ធភាព។

លក្ខខណ្ឌតម្រូវមុនការចូលរួមធ្វើប្រតិបត្តិការ

		ភ្ជាប់ បណ្តាញ NBC NET	ភ្ជាប់ ប្រព័ន្ធធនាគារ អនឡាញ	លក្ខខណ្ឌ និងខ្លឹមសារ ទូទៅ	កិច្ចព្រមព្រៀង ផ្តល់សេវាកម្ម ប្រតិបត្តិការ មូលបត្រ	កិច្ចសន្យាមេ សម្រាប់ ប្រតិបត្តិការ ទទួលទិញវិញ	លក្ខខណ្ឌ និងខ្លឹមសារ ប្រតិបត្តិការ*
ថ្នាលប្រតិបត្តិការ (Platform)	ថ្នាលធនាគារជាតិនៃកម្ពុជា (NBCP)	☒	☒	☒			
ឧបករណ៍រូបិយវត្ថុ (Monetary Instruments)	ប្រតិបត្តិការមូលបត្រ អាចជួញដូរបាន (NCD)				☒		
	ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO)					☒	☒
	ឧបករណ៍ផ្តល់សន្ទនីយភាព រយៈពេលខ្លី (MLF)					☒	☒

* ចំពោះប្រតិបត្តិការ LPCO Authorizer ត្រូវយល់ព្រមរាល់ពេលស្នើសុំនៅក្នុងប្រព័ន្ធ NBCP។

VIII. ករណីយថាភាព

ការដេញថ្លៃគ្រប់ប្រតិបត្តិការរូបិយវត្ថុ ត្រូវធ្វើឡើងតាមប្រព័ន្ធ NBCP ។ ក្នុងករណីមិនអាចអនុវត្តបាន តាមប្រព័ន្ធ NBCP ការដាក់ដេញថ្លៃត្រូវធ្វើតាមសារអេឡិចត្រូនិក marketoperations@nbc.gov.kh ឬដាក់ ក្នុងស្រោមសំបុត្របិទជិត ហើយផ្ញើទៅនាយកដ្ឋានទីផ្សាររូបិយវត្ថុនៃធនាគារជាតិនៃកម្ពុជា។ ទន្ទឹមនេះ ធនាគារជាតិ នៃកម្ពុជា នឹងធ្វើលទ្ធផលជូនអ្នកដេញថ្លៃឈ្នះតាមរយៈសារអេឡិចត្រូនិក នៅពេលប្រព័ន្ធ NBCP មិនអាច ដំណើរការបាន។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជ្រាប និងសហការអនុវត្តឱ្យមាន ប្រសិទ្ធភាព។

សូមទំនាក់ទំនង៖

នាយកដ្ឋានទីផ្សាររូបិយវត្ថុ

លេខទូរស័ព្ទ : (៨៥៥-២៣) ៧២២ ២២១ EXT. ១០៥០

សារអេឡិចត្រូនិក : markets.info@nbc.gov.kh

អាសយដ្ឋាន : ធនាគារជាតិនៃកម្ពុជា អគារសែនសុខ #60-70 ផ្លូវហាណូយ (1019) ភូមិបាយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

បណ្តាញសារព័ត៌មានផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ៖

www.nbc.gov.kh , www.facebook.com/nationalbankofcambodiaofficial , www.twitter.com/nbccambodia , www.instagram.com/nationalbankofcambodia , www.linkedin.com/company/national-bank-of-cambodia , www.youtube.com/channel/UC3GoCm_QGSSLjXZbcATfA